



originele draadjes.

lant. 248

SECOL THETFORD NORFOLK U.K.

Djajdangtak II
Djajdangtak (voor Djajgala)
in de 2

144
Mantel kraak
= 290



Handwritten Burmese script on the first palm leaf fragment, consisting of approximately four lines of text.

Handwritten Burmese script on the second palm leaf fragment, consisting of approximately four lines of text.

Handwritten Burmese script on the third palm leaf fragment, consisting of approximately four lines of text.

Handwritten Burmese script on the fourth palm leaf fragment, consisting of approximately four lines of text.

5
 ...
 ...
 ...
 ...

...
 ...
 ...
 ...

6
 ...
 ...
 ...
 ...

...
 ...
 ...
 ...

Handwritten Khmer script on a palm leaf strip, consisting of approximately 10 lines of text.

Handwritten Khmer script on a palm leaf strip, consisting of approximately 10 lines of text.

Handwritten Khmer script on a palm leaf strip, consisting of approximately 10 lines of text.

Handwritten Khmer script on a palm leaf strip, consisting of approximately 10 lines of text.

၁၅
သီတပတိသက္ကရာဇ်ပုဂ္ဂိုလ်သက္ကရာဇ်
တိဂါသက္ကရာဇ်ပတိသက္ကရာဇ်
ပုဂ္ဂိုလ်သက္ကရာဇ်ပတိသက္ကရာဇ်
ပုဂ္ဂိုလ်သက္ကရာဇ်ပတိသက္ကရာဇ်

၁၆
ပုဂ္ဂိုလ်သက္ကရာဇ်ပတိသက္ကရာဇ်
ပုဂ္ဂိုလ်သက္ကရာဇ်ပတိသက္ကရာဇ်
ပုဂ္ဂိုလ်သက္ကရာဇ်ပတိသက္ကရာဇ်
ပုဂ္ဂိုလ်သက္ကရာဇ်ပတိသက္ကရာဇ်

၁၇
ပုဂ္ဂိုလ်သက္ကရာဇ်ပတိသက္ကရာဇ်
ပုဂ္ဂိုလ်သက္ကရာဇ်ပတိသက္ကရာဇ်
ပုဂ္ဂိုလ်သက္ကရာဇ်ပတိသက္ကရာဇ်
ပုဂ္ဂိုလ်သက္ကရာဇ်ပတိသက္ကရာဇ်

၁၈
ပုဂ္ဂိုလ်သက္ကရာဇ်ပတိသက္ကရာဇ်
ပုဂ္ဂိုလ်သက္ကရာဇ်ပတိသက္ကရာဇ်
ပုဂ္ဂိုလ်သက္ကရာဇ်ပတိသက္ကရာဇ်
ပုဂ္ဂိုလ်သက္ကရာဇ်ပတိသက္ကရာဇ်

၇၄

တစ်နှစ်လေးပတ်ကတည်းက...
ပတ်စလ်...
ကတည်းက...
၇၅

တစ်နှစ်လေးပတ်ကတည်းက...
ပတ်စလ်...
ကတည်းက...
၇၆

၇၅

တစ်နှစ်လေးပတ်ကတည်းက...
ပတ်စလ်...
ကတည်းက...
၇၆

တစ်နှစ်လေးပတ်ကတည်းက...
ပတ်စလ်...
ကတည်းက...
၇၇

11

... វិញ្ញាណ... ភាព... ក្នុង...

17

... យូរ... ឆ្នាំ... ព្រំដែន... ដី...

18

... ឃុំ... ខេត្ត... ព្រះរាជាណាចក្រ... កម្ពុជា...

... ក្រុង... ស្រុក... ក្រុមហ៊ុន... ទឹកដី...

40

ព្រះបាទសុរិយោវរ្ម័នទី១ បានប្រកាសឲ្យសាងសង្កាត់
និងសាលាសិក្សា ដើម្បីឲ្យប្រជាជនបានសិក្សា
និងស្រាវជ្រាវ ក្នុងវិស័យនានា ដើម្បីឲ្យប្រជាជន
បានដឹងអំពីប្រវត្តិសាស្ត្រ និងវិទ្យាសាស្ត្រ ផ្សេងៗ
នានា ដើម្បីឲ្យប្រជាជនបានប្រើប្រាស់បច្ចេកវិទ្យា
នានា ដើម្បីឲ្យប្រជាជនបានរស់នៅបានប្រសើរ
ប្រសើរជាងមុន។

សង្កាត់និងសាលាសិក្សា ត្រូវបានសាងសង់ឡើង
ក្នុងរាជធានីភ្នំពេញ និងនៅទូទាំងប្រទេសកម្ពុជា
ក្នុងរាជ្យនៃព្រះបាទសុរិយោវរ្ម័នទី១។ ការសាងសង់
និងប្រើប្រាស់សង្កាត់និងសាលាសិក្សា បានជួយ
ឲ្យប្រជាជនកម្ពុជា បានដឹងអំពីប្រវត្តិសាស្ត្រ
និងវិទ្យាសាស្ត្រ ផ្សេងៗនានា ដើម្បីឲ្យប្រជាជន
បានប្រើប្រាស់បច្ចេកវិទ្យា ផ្សេងៗនានា ដើម្បី
ឲ្យប្រជាជនបានរស់នៅបានប្រសើរ ប្រសើរជាងមុន។

41

ព្រះបាទសុរិយោវរ្ម័នទី១ បានប្រកាសឲ្យសាងសង់
សង្កាត់និងសាលាសិក្សា ដើម្បីឲ្យប្រជាជន
បានសិក្សានិងស្រាវជ្រាវ ក្នុងវិស័យនានា ដើម្បី
ឲ្យប្រជាជនបានដឹងអំពីប្រវត្តិសាស្ត្រ និងវិទ្យាសាស្ត្រ
ផ្សេងៗនានា ដើម្បីឲ្យប្រជាជនបានប្រើប្រាស់
បច្ចេកវិទ្យា ផ្សេងៗនានា ដើម្បីឲ្យប្រជាជន
បានរស់នៅបានប្រសើរ ប្រសើរជាងមុន។

42

ការសាងសង់សង្កាត់និងសាលាសិក្សា បានជួយ
ឲ្យប្រជាជនកម្ពុជា បានដឹងអំពីប្រវត្តិសាស្ត្រ
និងវិទ្យាសាស្ត្រ ផ្សេងៗនានា ដើម្បីឲ្យប្រជាជន
បានប្រើប្រាស់បច្ចេកវិទ្យា ផ្សេងៗនានា ដើម្បី
ឲ្យប្រជាជនបានរស់នៅបានប្រសើរ ប្រសើរជាងមុន។

၅၈

ပုညတ္တန္တိပဋကမ္ဘာအဘိဓာန်အစုအဝေးအား
ပဋိပဋိပညာအားဖြင့်သာမက ပညာအားဖြင့်သာမက
အားဖြင့်သာမက ပညာအားဖြင့်သာမက ပညာအားဖြင့်သာမက
ပညာအားဖြင့်သာမက ပညာအားဖြင့်သာမက ပညာအားဖြင့်သာမက

အင်္ဂါ... ပညာ... အင်္ဂါ... ပညာ... အင်္ဂါ... ပညာ...
အင်္ဂါ... ပညာ... အင်္ဂါ... ပညာ... အင်္ဂါ... ပညာ...
အင်္ဂါ... ပညာ... အင်္ဂါ... ပညာ... အင်္ဂါ... ပညာ...
အင်္ဂါ... ပညာ... အင်္ဂါ... ပညာ... အင်္ဂါ... ပညာ...

၅၅

အင်္ဂါ... ပညာ... အင်္ဂါ... ပညာ... အင်္ဂါ... ပညာ...
အင်္ဂါ... ပညာ... အင်္ဂါ... ပညာ... အင်္ဂါ... ပညာ...
အင်္ဂါ... ပညာ... အင်္ဂါ... ပညာ... အင်္ဂါ... ပညာ...
အင်္ဂါ... ပညာ... အင်္ဂါ... ပညာ... အင်္ဂါ... ပညာ...

၅၆

အင်္ဂါ... ပညာ... အင်္ဂါ... ပညာ... အင်္ဂါ... ပညာ...
အင်္ဂါ... ပညာ... အင်္ဂါ... ပညာ... အင်္ဂါ... ပညာ...
အင်္ဂါ... ပညာ... အင်္ဂါ... ပညာ... အင်္ဂါ... ပညာ...
အင်္ဂါ... ပညာ... အင်္ဂါ... ပညာ... အင်္ဂါ... ပညာ...

ក្នុងនាមសម្តេចសិរីព្រះបាទសុរិយោវរ្ម័នទី៧
ព្រះមហាក្សត្រព្រះបាទសុរិយោវរ្ម័នទី៧
ព្រះមហាក្សត្រព្រះបាទសុរិយោវរ្ម័នទី៧
ព្រះមហាក្សត្រព្រះបាទសុរិយោវរ្ម័នទី៧

ព្រះមហាក្សត្រព្រះបាទសុរិយោវរ្ម័នទី៧
ព្រះមហាក្សត្រព្រះបាទសុរិយោវរ្ម័នទី៧
ព្រះមហាក្សត្រព្រះបាទសុរិយោវរ្ម័នទី៧
ព្រះមហាក្សត្រព្រះបាទសុរិយោវរ្ម័នទី៧

ស្តេចសុរិយោវរ្ម័នទី៧
ព្រះមហាក្សត្រព្រះបាទសុរិយោវរ្ម័នទី៧
ព្រះមហាក្សត្រព្រះបាទសុរិយោវរ្ម័នទី៧
ព្រះមហាក្សត្រព្រះបាទសុរិយោវរ្ម័នទី៧

ព្រះមហាក្សត្រព្រះបាទសុរិយោវរ្ម័នទី៧
ព្រះមហាក្សត្រព្រះបាទសុរិយោវរ្ម័នទី៧
ព្រះមហាក្សត្រព្រះបាទសុរិយោវរ្ម័នទី៧
ព្រះមហាក្សត្រព្រះបាទសុរិយោវរ្ម័នទី៧

61
...
...
...
...
...

...
...
...
...
...

62
...
...
...
...
...

...
...
...
...
...

၅၅

ဘုရားစွဲကံကုသေတသမာယပုပုပိတတလ...
ပိတတလ...
၆၅

တၢ်ကုသေတသမာယပုပုပိတတလ...
ပိတတလ...
၆၅

၆၆

၇၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀...
၇၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀...
၇၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀...

၇၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀...
၇၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀...
၇၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀...

សម្រាប់បង្កើនឱ្យបានល្អបំផុត
ក្នុងការសិក្សានិងការងារ
ផ្សេងៗទៀត។ ជំនួយនេះ
នឹងជួយឱ្យអ្នកទទួលបាន
លទ្ធផលល្អបំផុត។

ការងារនេះនឹងជួយឱ្យអ្នក
ទទួលបានលទ្ធផលល្អបំផុត
ក្នុងការសិក្សានិងការងារ
ផ្សេងៗទៀត។ ជំនួយនេះ
នឹងជួយឱ្យអ្នកទទួលបាន
លទ្ធផលល្អបំផុត។

ការងារនេះនឹងជួយឱ្យអ្នក
ទទួលបានលទ្ធផលល្អបំផុត
ក្នុងការសិក្សានិងការងារ
ផ្សេងៗទៀត។ ជំនួយនេះ
នឹងជួយឱ្យអ្នកទទួលបាន
លទ្ធផលល្អបំផុត។

ការងារនេះនឹងជួយឱ្យអ្នក
ទទួលបានលទ្ធផលល្អបំផុត
ក្នុងការសិក្សានិងការងារ
ផ្សេងៗទៀត។ ជំនួយនេះ
នឹងជួយឱ្យអ្នកទទួលបាន
លទ្ធផលល្អបំផុត។

សំណើសុំដាក់កម្មវិធីសម្រាប់...
ស្ថាប័នសម្រាប់សិក្សា...
សំណើសុំ...
សំណើសុំ...
សំណើសុំ...

ស្នើសុំឲ្យមានការងារ...
ស្នើសុំឲ្យមានការងារ...
ស្នើសុំឲ្យមានការងារ...
ស្នើសុំឲ្យមានការងារ...
ស្នើសុំឲ្យមានការងារ...

ស្នើសុំឲ្យមានការងារ...
ស្នើសុំឲ្យមានការងារ...
ស្នើសុំឲ្យមានការងារ...
ស្នើសុំឲ្យមានការងារ...
ស្នើសុំឲ្យមានការងារ...

ស្នើសុំឲ្យមានការងារ...
ស្នើសុំឲ្យមានការងារ...
ស្នើសុំឲ្យមានការងារ...
ស្នើសុំឲ្យមានការងារ...
ស្នើសុំឲ្យមានការងារ...

Handwritten text on the top-left palm leaf, starting with a small number '5' in the margin. The script is an ancient Southeast Asian script, likely Khmer or Thai, written in dark ink on a light-colored leaf.

Handwritten text on the top-right palm leaf, continuing the script from the left leaf. It features similar characters and a consistent flow of text.

Handwritten text on the bottom-left palm leaf. The script continues across the leaf, with some visible wear and discoloration on the left edge.

Handwritten text on the bottom-right palm leaf, concluding the text on this page. The characters are well-defined against the leaf's texture.

၁၈

...
...
...
...
...
...
...
...

...
...
...
...
...
...
...
...

၁၉

...
...
...
...
...
...
...
...

...
...
...
...
...
...
...
...

၅၃

ဣန္ဒြေတော်တော်တော်...
ဣန္ဒြေတော်တော်တော်...
ဣန္ဒြေတော်တော်တော်...
ဣန္ဒြေတော်တော်တော်...

ဣန္ဒြေတော်တော်တော်...
ဣန္ဒြေတော်တော်တော်...
ဣန္ဒြေတော်တော်တော်...
ဣန္ဒြေတော်တော်တော်...

၅၄

ဣန္ဒြေတော်တော်တော်...
ဣန္ဒြေတော်တော်တော်...
ဣန္ဒြေတော်တော်တော်...
ဣန္ဒြေတော်တော်တော်...

ဣန္ဒြေတော်တော်တော်...
ဣန္ဒြေတော်တော်တော်...
ဣန္ဒြေတော်တော်တော်...
ဣန္ဒြေတော်တော်တော်...

ပုဂံၤကရၢၢ်သိၣ်ပုၤကဵုပုၤကဵု
ကဵုပုၤကဵုကဵုပုၤကဵုကဵုပုၤကဵု
ကဵုပုၤကဵုကဵုပုၤကဵုကဵုပုၤကဵု
ကဵုပုၤကဵုကဵုပုၤကဵုကဵုပုၤကဵု

ပုၤကဵုကဵုကဵုပုၤကဵုကဵုပုၤကဵု
ပုၤကဵုကဵုကဵုပုၤကဵုကဵုပုၤကဵု
ပုၤကဵုကဵုကဵုပုၤကဵုကဵုပုၤကဵု
ပုၤကဵုကဵုကဵုပုၤကဵုကဵုပုၤကဵု

ပုၤကဵုကဵုကဵုပုၤကဵုကဵုပုၤကဵု
ပုၤကဵုကဵုကဵုပုၤကဵုကဵုပုၤကဵု
ပုၤကဵုကဵုကဵုပုၤကဵုကဵုပုၤကဵု
ပုၤကဵုကဵုကဵုပုၤကဵုကဵုပုၤကဵု

ပုၤကဵုကဵုကဵုပုၤကဵုကဵုပုၤကဵု
ပုၤကဵုကဵုကဵုပုၤကဵုကဵုပုၤကဵု
ပုၤကဵုကဵုကဵုပုၤကဵုကဵုပုၤကဵု
ပုၤကဵုကဵုကဵုပုၤကဵုကဵုပုၤကဵု

56
...
...
...
37

...
...
...
...

...
...
...
38

...
...
...
...

Handwritten text on the top left palm leaf, consisting of approximately three lines of script.

33

Handwritten text on the top right palm leaf, continuing the script from the left leaf.

Handwritten text on the bottom left palm leaf, consisting of approximately three lines of script.

100

Handwritten text on the bottom right palm leaf, continuing the script from the left leaf.

Handwritten text on the top-left palm leaf, consisting of approximately four lines of script.

101

Handwritten text on the top-right palm leaf, consisting of approximately four lines of script.

Handwritten text on the bottom-left palm leaf, consisting of approximately four lines of script.

102

Handwritten text on the bottom-right palm leaf, consisting of approximately four lines of script.

၁၂၃၄၅၆၇၈၉၁၀၁၁၂၁၃၁၄၁၅၁၆၁၇၁၈၁၉၂၀၂၁၂၂၂၃၂၄၂၅၂၆၂၇၂၈၂၉၃၀၃၁၃၂၃၃၃၄၃၅၃၆၃၇၃၈၃၉၄၀၄၁၄၂၄၃၄၄၄၅၄၆၄၇၄၈၄၉၅၀၅၁၅၂၅၃၅၄၅၅၅၆၅၇၅၈၅၉၆၀၆၁၆၂၆၃၆၄၆၅၆၆၆၇၆၈၆၉၇၀၇၁၇၂၇၃၇၄၇၅၇၆၇၇၇၈၇၉၈၀၈၁၈၂၈၃၈၄၈၅၈၆၈၇၈၈၈၉၉၀၉၁၉၂၉၃၉၄၉၅၉၆၉၇၉၈၉၉

၁၀၅

၁၂၃၄၅၆၇၈၉၁၀၁၁၂၁၃၁၄၁၅၁၆၁၇၁၈၁၉၂၀၂၁၂၂၂၃၂၄၂၅၂၆၂၇၂၈၂၉၃၀၃၁၃၂၃၃၃၄၃၅၃၆၃၇၃၈၃၉၄၀၄၁၄၂၄၃၄၄၄၅၄၆၄၇၄၈၄၉၅၀၅၁၅၂၅၃၅၄၅၅၅၆၅၇၅၈၅၉၆၀၆၁၆၂၆၃၆၄၆၅၆၆၆၇၆၈၆၉၇၀၇၁၇၂၇၃၇၄၇၅၇၆၇၇၇၈၇၉၈၀၈၁၈၂၈၃၈၄၈၅၈၆၈၇၈၈၈၉၉၀၉၁၉၂၉၃၉၄၉၅၉၆၉၇၉၈၉၉

၁၂၃၄၅၆၇၈၉၁၀၁၁၂၁၃၁၄၁၅၁၆၁၇၁၈၁၉၂၀၂၁၂၂၂၃၂၄၂၅၂၆၂၇၂၈၂၉၃၀၃၁၃၂၃၃၃၄၃၅၃၆၃၇၃၈၃၉၄၀၄၁၄၂၄၃၄၄၄၅၄၆၄၇၄၈၄၉၅၀၅၁၅၂၅၃၅၄၅၅၅၆၅၇၅၈၅၉၆၀၆၁၆၂၆၃၆၄၆၅၆၆၆၇၆၈၆၉၇၀၇၁၇၂၇၃၇၄၇၅၇၆၇၇၇၈၇၉၈၀၈၁၈၂၈၃၈၄၈၅၈၆၈၇၈၈၈၉၉၀၉၁၉၂၉၃၉၄၉၅၉၆၉၇၉၈၉၉

၁၁၀

၁၂၃၄၅၆၇၈၉၁၀၁၁၂၁၃၁၄၁၅၁၆၁၇၁၈၁၉၂၀၂၁၂၂၂၃၂၄၂၅၂၆၂၇၂၈၂၉၃၀၃၁၃၂၃၃၃၄၃၅၃၆၃၇၃၈၃၉၄၀၄၁၄၂၄၃၄၄၄၅၄၆၄၇၄၈၄၉၅၀၅၁၅၂၅၃၅၄၅၅၅၆၅၇၅၈၅၉၆၀၆၁၆၂၆၃၆၄၆၅၆၆၆၇၆၈၆၉၇၀၇၁၇၂၇၃၇၄၇၅၇၆၇၇၇၈၇၉၈၀၈၁၈၂၈၃၈၄၈၅၈၆၈၇၈၈၈၉၉၀၉၁၉၂၉၃၉၄၉၅၉၆၉၇၉၈၉၉

၁၆

ထေရ်ကလေး၃ နေ့ ပါသော သွေးကလေး သွေးကလေး...
ပျော်စရာကောင်းသော သွေးကလေး သွေးကလေး...
အမွေအနှစ်ကောင်းကောင်း သွေးကလေး သွေးကလေး...
အမွေအနှစ်ကောင်းကောင်း သွေးကလေး သွေးကလေး...

မိမိကလေးကလေးကလေးကလေးကလေး...
မိမိကလေးကလေးကလေးကလေးကလေး...
မိမိကလေးကလေးကလေးကလေးကလေး...
မိမိကလေးကလေးကလေးကလေးကလေး...

၁၇

လှပစရာကောင်းသော သွေးကလေး သွေးကလေး...
လှပစရာကောင်းသော သွေးကလေး သွေးကလေး...
အမွေအနှစ်ကောင်းကောင်း သွေးကလေး သွေးကလေး...
အမွေအနှစ်ကောင်းကောင်း သွေးကလေး သွေးကလေး...

မိမိကလေးကလေးကလေးကလေးကလေး...
မိမိကလေးကလေးကလေးကလေးကလေး...
မိမိကလေးကလေးကလေးကလေးကလေး...
မိမိကလေးကလေးကလေးကလေးကလေး...

၃၆

မည့်ကွယ်လျှင်ပျက်စီးသောအခါ
အကျိုးအမြတ်အစွမ်းအား
အကျိုးအမြတ်အစွမ်းအား
အကျိုးအမြတ်အစွမ်းအား

၁၁၅

အကျိုးအမြတ်အစွမ်းအား
အကျိုးအမြတ်အစွမ်းအား
အကျိုးအမြတ်အစွမ်းအား
အကျိုးအမြတ်အစွမ်းအား

၁၁၆

အကျိုးအမြတ်အစွမ်းအား
အကျိုးအမြတ်အစွမ်းအား
အကျိုးအမြတ်အစွမ်းအား
အကျိုးအမြတ်အစွမ်းအား

အကျိုးအမြတ်အစွမ်းအား
အကျိုးအမြတ်အစွမ်းအား
အကျိုးအမြတ်အစွမ်းအား
အကျိုးအမြတ်အစွမ်းအား

၁၀
၁၁
၁၂

သောတရားပျံ့နှံ့စေရန်အတွက်
အားတော်အားဖြင့်
အားတော်အားဖြင့်
အားတော်အားဖြင့်

အားတော်အားဖြင့်
အားတော်အားဖြင့်
အားတော်အားဖြင့်
အားတော်အားဖြင့်

၁၃
၁၄
၁၅

အားတော်အားဖြင့်
အားတော်အားဖြင့်
အားတော်အားဖြင့်

အားတော်အားဖြင့်
အားတော်အားဖြင့်
အားတော်အားဖြင့်
အားတော်အားဖြင့်

ឃ្នកម្មត្រូវចែកព្រំព្រាបទ្រព្យសម្រាប់ប្រើប្រាស់ស្រែក្រោយពេលដែល
 បានបែងចែកសេចក្តីស្រឡាញ់ស្រឡាត់ស្រឡាញ់ស្រឡាត់ស្រឡាញ់
 ក្នុងស្រុកស្រែក្រោយពេលដែលបានបែងចែកសេចក្តីស្រឡាត់
 ក្នុងស្រុកស្រែក្រោយពេលដែលបានបែងចែកសេចក្តីស្រឡាត់

ប្រគល់ឱ្យប្រើប្រាស់ស្រែក្រោយពេលដែលបានបែងចែកសេចក្តីស្រឡាត់
 ក្នុងស្រុកស្រែក្រោយពេលដែលបានបែងចែកសេចក្តីស្រឡាត់
 ក្នុងស្រុកស្រែក្រោយពេលដែលបានបែងចែកសេចក្តីស្រឡាត់

ឃ្នកម្មត្រូវចែកព្រំព្រាបទ្រព្យសម្រាប់ប្រើប្រាស់ស្រែក្រោយពេលដែល
 បានបែងចែកសេចក្តីស្រឡាញ់ស្រឡាត់ស្រឡាញ់ស្រឡាត់ស្រឡាញ់
 ក្នុងស្រុកស្រែក្រោយពេលដែលបានបែងចែកសេចក្តីស្រឡាត់
 ក្នុងស្រុកស្រែក្រោយពេលដែលបានបែងចែកសេចក្តីស្រឡាត់

ប្រគល់ឱ្យប្រើប្រាស់ស្រែក្រោយពេលដែលបានបែងចែកសេចក្តីស្រឡាត់
 ក្នុងស្រុកស្រែក្រោយពេលដែលបានបែងចែកសេចក្តីស្រឡាត់
 ក្នុងស្រុកស្រែក្រោយពេលដែលបានបែងចែកសេចក្តីស្រឡាត់

၅၂

၈၂၃
၈၂၄
၈၂၅

၅၃

၈၂၆
၈၂၇
၈၂၈

၅၄

၈၂၉
၈၃၀
၈၃၁
၈၃၂

၅၅

၈၃၃
၈၃၄
၈၃၅
၈၃၆

၁၅၁

တံတိုင်းရာအင်္ဂါ... သံတိုင်းရာအင်္ဂါ...
အင်္ဂါ... သံတိုင်းရာအင်္ဂါ...
အင်္ဂါ... သံတိုင်းရာအင်္ဂါ...
၁၅၂

သံတိုင်းရာအင်္ဂါ... သံတိုင်းရာအင်္ဂါ...
သံတိုင်းရာအင်္ဂါ... သံတိုင်းရာအင်္ဂါ...
သံတိုင်းရာအင်္ဂါ... သံတိုင်းရာအင်္ဂါ...
၁၅၃

၁၅၄...
၁၅၅...
၁၅၆...
၁၅၇

၁၅၈...
၁၅၉...
၁၆၀...
၁၆၁

128
...
...
...
...

...
...
...
...

129
...
...
...
...

...
...
...
...

မည်သို့စီစဉ်ရာမှတစ်ဆင့်...
...
...
...
...
...
...
...

...
...
...
...
...
...
...
...
...

၁၃၁
...
...
...
...
...
...
...
...

...
...
...
...
...
...
...
...
...

... 133 ...
...
...
...
...
...
...
...
...
...

...
...
...
...
...
...
...
...
...
...

...
...
...
...
...
...
...
...
...

...
...
...
...
...
...
...
...
...

144.

Mantri Wadak

= 290

Handwritten text in a script, likely Burmese, on the left side of the palm leaf. The text is arranged in several lines, starting with characters that appear to be 'သီရိ' (Siri) and 'သီရိ' (Siri) in the first line, and 'သီရိ' (Siri) and 'သီရိ' (Siri) in the second line. The script is finely etched into the surface of the leaf.



Handwritten text in a script, likely Burmese, on the right side of the palm leaf. The text is arranged in two lines. The first line starts with 'သီရိ' (Siri) and 'သီရိ' (Siri), and the second line starts with 'သီရိ' (Siri) and 'သီရိ' (Siri). The script is finely etched into the surface of the leaf.